



ការពង្រីកកម្មវិធី Aged, Blind, and Disabled Federal Poverty Level (កម្រិត ភាពក្រីក្ររបស់សហព័ន្ធសម្រាប់ជនចាស់ជរា អ្នកពិការភ្នែក និងជនពិការ)

ព័ត៌មានសំខាន់អំពីការរ៉ាប់រងសុខភាពរបស់អ្នក

ជូនចំពោះអ្នកទទួលបានផល៖

អ្នកអាចនឹងមានសិទ្ធិទទួលបាន Medi-Cal ដោយឥតគិតថ្លៃ!

ច្បាប់ California ថ្មីពីរប្រាំបួនអនុម័ត។ ច្បាប់មួយ បានលើកឡើងអំពីដែនកំណត់នៃប្រាក់ចំណូលសម្រាប់កម្មវិធី Aged, Blind, & Disabled Federal Poverty Level (កម្រិតភាពក្រីក្ររបស់សហព័ន្ធសម្រាប់ជនចាស់ជរា អ្នកពិការភ្នែក និងជនពិការ) (ABD FPL)។ ច្បាប់មួយទៀត រាវាងប្រជាពលរដ្ឋមិនឲ្យបាត់បង់សិទ្ធិទទួលបានកម្មវិធី ABD FPL នៅពេលរដ្ឋចាប់ផ្តើមបង់បុព្វលាភរ៉ាប់រង Medicare Part B របស់បុគ្គល។ មនុស្សមួយចំនួនដែលមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ពីមុនមក អាចទទួលបាន Medi-Cal ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

ដែនកំណត់ប្រាក់ចំណូលប្រចាំខែថ្មី គឺមានចំនួន \$1,488 ឬតិចជាងនេះសម្រាប់មនុស្សម្នាក់ ឬចំនួន \$2,003 សម្រាប់សហព័ន្ធ បន្ទាប់ពីអ្នកដកការចំណាយជាក់លាក់មួយចំនួន។ អ្នកអាចដកបុព្វលាភរ៉ាប់រងសុខភាព រួមទាំងបុព្វលាភ Medicare Part B ផងដែរ យ៉ាងតិចក្នុងចំនួនពាក់កណ្តាលនៃចំណូលដែលអ្នករកបាន និងការចំណាយនៅកន្លែងការងារមួយចំនួន។

ប្រសិនបើអ្នកបំពេញតាមដែនកំណត់ប្រាក់ចំណូលថ្មី អ្នកអាចនឹងមានសិទ្ធិទទួលបាន Medi-Cal ដោយឥតគិតថ្លៃ ប្រសិនបើអ្នកនៅពេលនេះ បង់ប្រាក់៖

- បុព្វលាភរ៉ាប់រងប្រចាំខែសម្រាប់ 250 Percent Working Disabled program (កម្មវិធីជនពិការដែលធ្វើការងារ 250 ភាគរយ), ឬ
- បុព្វលាភរ៉ាប់រងសម្រាប់ការរ៉ាប់រងការថែទាំសុខភាពផ្សេងទៀត។

អ្នកក៏អាចមានសិទ្ធិទទួលបានផងដែរ ប្រសិនបើអ្នកបានចូលរួមក្នុង 250 Percent Working Disabled Program (កម្មវិធីជនពិការដែលធ្វើការងារ 250 ភាគរយ) ដើម្បីជៀសផុតពីការមានថ្លៃចំណាយរួម។

**ប្រសិនបើអ្នកគិតថាអ្នកអាចមានសិទ្ធិទទួលបាន Medi-Cal ដោយឥតគិតថ្លៃ សូមទូរសព្ទទៅកាន់
ខោនធីរបស់អ្នក។**

ដើម្បីស្វែងយល់បន្ថែមអំពី Medi-Cal និងរបៀបដែលការពង្រីកកម្មវិធី ABD FPL អាចនឹងប៉ះពាល់ដល់
អ្នក សូមទូរសព្ទទៅខោនធីរបស់អ្នក។ មានតារាងរាយនាមការិយាល័យខោនធី និងលេខទំនាក់ទំនងជា
មួយនឹងលិខិតនេះ។

សម្រាប់សំណួរទូទៅ សូមទូរសព្ទទៅខ្សែទូរសព្ទជំនួយ Medi-Cal ដោយឥតគិតថ្លៃ តាមរយៈលេខ
1-800-541-5555 (TTY 1-800-430-7077)។ ខ្សែទូរសព្ទជំនួយ មានសេវាកម្មបកប្រែដោយឥតគិតថ្លៃ
ក៏។ អ្នកក៏អាចផ្ញើសំណួរនានាតាមអ៊ីម៉ែលផងដែរទៅកាន់ Department of Health Care Services
តាមរយៈ ABDexpansion@dhcs.ca.gov។

សូមអរគុណ

Department of Health Care Services